

វ្យាស លេច ម.ក.

**របាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ
៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
និង
របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេល**

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន	រ៉ូយ៉ាល់ អេលេអិល ម.ក.	
លេខចុះបញ្ជីពាណិជ្ជកម្ម	00018504	
ទីស្នាក់ការចុះបញ្ជី	ស្ថានីយ៍រថភ្លើងភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	អ៊ិនធើ ឡូជីស្ទិក (ខេមបូឌា) អ្នកឧកញ៉ា គិត ម៉េង	
ក្រុមប្រឹក្សាភិបាល	អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
	លោក Raymond Thornton Yager	អភិបាល
	លោក William Mark Hanna	អភិបាល
	លោក Paul Clements	អភិបាល
	លោក លន់ យ៉េង	អភិបាលឯករាជ្យ
អ្នកគ្រប់គ្រង	លោក John Guiry	នាយកប្រតិបត្តិ
	លោកស្រី តូច សុផីតា	នាយិកា ផ្នែកពាណិជ្ជកម្ម
	លោក ឌី ចិត្រា	នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ
គណៈកម្មការសវនកម្ម និងហានិភ័យ	លោក លន់ យ៉េង	ប្រធាន
	លោក Paul Clements	អភិបាល
	លោក William Mark Hanna	អភិបាល
គណៈកម្មការតែងតាំង និងលាភការ	លោក William Mark Hanna	ប្រធាន
	លោក Paul Clements	អភិបាល
	លោក Raymond Thornton Yager	អភិបាល
ធនាគារិកចម្បង	ធនាគារ វីង (ខេមបូឌា) ម.ក	
សវនករ	អេហ្វអាយអាយ & អ៊ីសូស៊ីអេត	

រ៉ូម៉ាន់ លេវេ ម.ក.

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1 – 6
2. របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	7 – 8
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	9 – 10
4. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សង្ខេបចន្លោះពេល	11
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	12
6. របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល	13 – 14
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	15 – 49



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. ហៅកាត់ថា (ក្រុមហ៊ុន) សូមធ្វើការដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺពាក់ព័ន្ធនឹងសេវាកម្មផ្លូវដែក ដែលរួមមានសេវាកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវដែក ព្រមទាំងផ្តល់ជូននូវសេវាដឹកជញ្ជូនដោយមធ្យោបាយផ្សេងទៀត ក្នុងករណីដែលការដឹកជញ្ជូនតាមរថភ្លើងមិនអាចប្រព្រឹត្តទៅបាន និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងគ្រឿងបរិក្ខារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល។ សូមមើលទំព័រទី១១។

ភាគលាភ

ពុំមានការប្រកាសបែងចែក ឬទូទាត់ភាគលាភនៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ ហើយក្រុមប្រឹក្សាភិបាលក៏មិនផ្តល់អនុសាសន៍ឱ្យមានការទូទាត់ភាគលាភនាកាលបរិច្ឆេទនៃរបាយការណ៍នេះដែរ។

ដើមទុន

ពុំមានការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការកាន់កាប់ដើមទុនក្នុងអំឡុងការិយបរិច្ឆេទ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រូបរាង លេខ ម.ក.

ការខាតបង់ដែលបានរំពឹងទុកនៅលើគណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុនត្រូវបានរៀបចំ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានាដើម្បីធ្វើឱ្យប្រាកដថា សកម្មភាពផ្សេងៗត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថាគណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗត្រូវបានលុបចេញពីបញ្ជី ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ការខាតបង់ដែលបានរំពឹងទុកទៅលើគណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឱ្យចំនួននៃគណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗអាក្រក់ និងជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ថាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមហេតុផលដើម្បីធ្វើឱ្យប្រាកដថា បណ្តាទ្រព្យសកម្មលើកលែងបំណុលដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្ម តាមតម្លៃដែលបានកាត់ត្រានៅក្នុងបញ្ជីគណនេយ្យត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលបានរំពឹងទុកថាអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រនៃការវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានស្រាប់ ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការផ្លាស់ប្តូរលើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលបានយកមកប្រើប្រាស់សម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមក និង
- លើកលែងតែការបង្ហាញនៅក្នុងកំណត់សម្គាល់ 29 នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ពុំមានបំណុលយថាភាពណាមួយ ដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

រូបភាព លេខ ២.ក.

បំណុលយថាភាព និងបំណុលផ្សេងៗ (ត)

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងទៀតរបស់ក្រុមហ៊ុន ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងទាមទារឱ្យសងក្នុងអំឡុងកាលបរិច្ឆេទ បន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍នេះ ដែលនឹងបង្កឱ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់នោះឡើយ។

ការផ្លាស់ប្តូរនៃកាលៈទេសៈ

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឱ្យមានគូលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុនេះ មិនរងផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទរបាយការណ៍មកដល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតី ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទរបាយការណ៍បច្ចុប្បន្ន ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្នុងអំឡុងការិយបរិច្ឆេទ និងចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍

ចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមិនអាចអនុលោមបានតាមកិច្ចព្រមព្រៀងចំនួន ៤ ចំណុចរួមមាន អនុបាតទូទាត់បំណុល អនុបាតប្រតិបត្តិការ អនុបាតបំណុលធៀបទៅនឹងចំណេញមុនដកពន្ធ ការប្រាក់និងរំលស់ (“EBITDA”) និងអនុបាតបំណុលសរុបធៀបនឹងទ្រព្យសកម្មសរុប ដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងធានាមូលបត្របំណុល។ សូមមើលកំណត់សម្គាល់១៥។

ក្រុមហ៊ុនបានជូនដំណឹងដល់ក្រុមហ៊ុនធានា GuarantCo Ltd ហៅកាត់ថា (“អ្នកធានា”) ទៅលើចំណុចដែលមិនបានអនុលោមតាមលក្ខខណ្ឌខាងលើនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ព្រមទាំងបានដាក់លិខិតស្នើសុំលើកលែងស្តីពីការមិនអាចអនុលោមតាមតម្រូវការទៅកាន់អ្នកធានា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងបានធ្វើបច្ចុប្បន្នភាពគំរូនៃការព្យាករណ៍ហិរញ្ញវត្ថុរបស់ខ្លួនផ្អែកតាមតម្រូវការរបស់អ្នកធានា។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណើរការរង់ចាំការអនុម័តពីអ្នកធានានៅឡើយ។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា អ្នកធានានឹងផ្តល់ការអនុម័តដល់សំណើរបស់ក្រុមហ៊ុនដើម្បីលើកលែងតម្រូវការអនុលោមភាពខាងលើ។

រូបវាង លេខ ម.ក.

ប្រតិបត្តិការវិនិច្ឆ័យ

ក្រុមប្រឹក្សាភិបាលយល់ឃើញថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងអំឡុងការិយបរិច្ឆេទ និងនាការិយបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក Raymond Thornton Yager	អភិបាល
លោក William Mark Hanna	អភិបាល
លោក Paul Clements	អភិបាល
លោក លន់ យ៉េង	អភិបាលឯករាជ្យ

ភាគីរួមរបស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ ពុំមានអភិបាលណាមួយកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោលក្រៅពីអ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាភិបាលមានកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយផ្ទាល់ផងនិងដោយប្រយោលផង តាមរយៈក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទិក (ខេមបូឌា)។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនជាភាគីម្ខាងដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ បានផ្តល់លទ្ធភាពដល់សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬរបស់សាជីវកម្មដទៃទៀត។

នៅក្នុងអំឡុងការិយបរិច្ឆេទ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលក្នុងចំនួនសរុប ដែលបានទទួល ឬដល់ពេលកំណត់ និងអាចទទួលបានដោយអភិបាល ដូចដែលបានដាក់បង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬជាមួយនឹងក្រុមហ៊ុនដែលមានអភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនណាមួយដែលអភិបាលនោះ មានភាគកម្មផ្នែកហិរញ្ញវត្ថុជាសារវន្តនោះឡើយ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រូបរាង លេខ ម.ក.

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ដូចបានបង្ហាញនៅទំព័រទី៩ ដល់ទី៤៩ ត្រូវបានរៀបចំឡើងជាសារវន្ត ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ស.គ.អ.ក ៣៤)។ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលធ្វើឡើងដោយគណៈគ្រប់គ្រង ដែលត្រូវបានតម្រូវឱ្យ៖

- អនុម័តនូវគោលនយោបាយគណនេយ្យសមស្របនានា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងដោយភាពប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តគោលនយោបាយទាំងនេះប្រកបដោយសង្គតិភាព។
- អនុលោមតាមលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាននិងការណែនាំផ្សេងៗ ដែលចេញផ្សាយដោយ ស.គ.អ.ក ៣៤ ឬប្រសិនបើមានវិធានការបង្ហាញព័ត៌មានសមស្រប គឺត្រូវធ្វើឱ្យប្រាកដថា ការរៀបចំទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។
- ត្រួតពិនិត្យដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ហើយរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- បង្កើតគោលការណ៍ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុន អនុម័តរាល់សេចក្តីសម្រេច និងសកម្មភាពទាំងឡាយធ្វើឡើងដោយគណៈគ្រប់គ្រង ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយត្រូវធានាថាគោលនយោបាយ និងសេចក្តីសម្រេចទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

គណៈគ្រប់គ្រង មានភារៈទទួលខុសត្រូវក្នុងការរក្សាទុកបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ រួមទាំងភាពច្បាស់លាស់នៃបញ្ជីនេះ នៅគ្រប់ពេលវេលា ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងត្រូវធានាថា បញ្ជីគណនេយ្យបានអនុលោមតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏មានភារៈទទួលខុសត្រូវផងដែរចំពោះការការពារទ្រព្យសកម្មរបស់ក្រុមហ៊ុន និងចាត់វិធានការសមស្របនានា ដើម្បីទប់ស្កាត់ និងស្វែងរកការក្លែងបន្លំ និងភាពមិនប្រក្រតី។

ក្រុមប្រឹក្សាភិបាលបានអះអាងថា គណៈគ្រប់គ្រងបានអនុវត្តតាមលក្ខខណ្ឌតម្រូវខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រ៉ូយ៉ាល់ រេលវេ ម.ក.

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ខ្ញុំបាទ តំណាងឱ្យក្រុមប្រឹក្សាភិបាលនៃ រ៉ូយ៉ាល់ រេលវេ ម.ក. សូមជូនមតិថា របាយការណ៍ហិរញ្ញវត្ថុសង្ខេប ចន្លោះពេល រួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយត្រូវបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្ត ដោយ អនុលោមទៅតាម ស.គ.អ.ក 34 របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



អ្នកឧកញ៉ា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៦.

**របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ
របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល**

**ជូនចំពោះភាគទុនិករបស់
រ៉ូយ៉ាល់ រេលេ ម.ក.**

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលេ ម.ក. ហៅកាត់ថា (ក្រុមហ៊ុន) ដូចបានបង្ហាញនៅទំព័រទី១ ដល់ទី៤១ ហៅកាត់ថា (របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល) ដែលមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
- របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
- របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
- កំណត់សម្គាល់ពន្យល់ផ្សេងៗទៀតទៅលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ *របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល*។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកលើការធ្វើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដាអន្តរជាតិនៃកម្ពុជា សម្រាប់កិច្ចការងារត្រួតពិនិត្យលេខ ២៤១០ ស្តីពី *ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន*។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការសាកសួរព័ត៌មាន ជាពិសេសសាកសួរបុគ្គលដែលមានភារៈទទួលខុសត្រូវលើបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ ហើយធ្វើការវិភាគ និងអនុវត្តនូវនីតិវិធីត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្ម ដែលអនុលោមតាមស្តង់ដាសវនកម្មអន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ ការត្រួតពិនិត្យមិនអាចឱ្យយើងខ្ញុំ ផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាជាសារវន្តទាំងឡាយ ដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មនោះឡើយ។ ហេតុដូច្នេះ យើងខ្ញុំមិនបញ្ចេញមតិសវនកម្មនោះទេ។

របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

ជូនចំពោះភាគទុនិករបស់

រ៉ូយ៉ាល់ លេវេ ម.ក.

សេចក្តីសន្និដ្ឋាន

ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយដែលបានទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឱ្យយើងខ្ញុំជឿថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មិនត្រូវបានរៀបចំជាសាធុរ្តស្របតាមស្តង់ដាគណនេយ្យ អន្តរជាតិនៃកម្ពុជា 34 “របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន” នោះឡើយ។

ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងនិរន្តរភាពអាជីវកម្ម

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់ 2(គ) នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដែលពិពណ៌នាថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។

កត្តានៅក្នុងកំណត់សម្គាល់នោះ បង្ហាញពីអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសាធុរ្ត ដែលអាចបណ្តាលឱ្យមានមន្ទិលអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំមិនត្រូវបានកែប្រែទាក់ទងនឹងបញ្ហានេះទេ។

ការទាញចំណាប់អារម្មណ៍លើបញ្ហា

យើងខ្ញុំ សូមធ្វើការទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់ 29.1 នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលបញ្ជាក់អំពីកម្រៃសម្បទានត្រូវបង់ទៅរាជរដ្ឋាភិបាលកម្ពុជា តាមកិច្ចព្រមព្រៀងសម្បទានដែលមានស្រាប់សម្រាប់ការប្រើប្រាស់ទ្រព្យសម្បទាន ចាប់ពីកាលបរិច្ឆេទប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសម្បទាន។ អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនបានធ្វើការវាយតម្លៃលើកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងសម្បទានដែលមានស្រាប់ ហើយជឿជាក់ថាកាតព្វកិច្ចក្នុងការទូទាត់ថ្លៃសម្បទាននេះពុំទាន់មានប្រសិទ្ធភាពនៅឡើយទេ។ អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនកំពុងបន្តការចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជាទៅលើវិសោធនកម្មកិច្ចព្រមព្រៀងសម្បទានថ្មី។ អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនជឿជាក់ថាចំនួន និងពេលវេលានៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចនៅមិនទាន់អាចប៉ាន់ស្មានដោយជឿជាក់បាន ដោយសារតែកាលបរិច្ឆេទប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសម្បទានមិនត្រូវបានកំណត់នៅឡើយ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ។ លទ្ធផលចុងក្រោយនៃបញ្ហានេះ គឺមានលក្ខណៈមិនប្រាកដប្រជាអាស្រ័យហេតុនេះ ពុំមានសំវិធានធនណាមួយត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននោះទេ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ មិនត្រូវបានកែប្រែដោយសារបញ្ហានេះឡើយ។

តំណាងក្រុមហ៊ុន **អេហ្វអាយអាយ & អ៊ីសូស៊ីអេត**



សេង ចាន់ថន

ជំនួយការ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 15 ខែ ឧសភា ឆ្នាំ 2026

រ៉ូយ៉ាល់ លេវេ ម.ក.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលខ្លី					
សាច់ប្រាក់ និងសមតុល្យនៅធនាគារ	5	760,513	3,042,812	1,458,250	5,851,956
គណនីអតិថិជន និង					
គណនីត្រូវទទួលផ្សេងៗ	6	1,265,000	5,061,265	1,097,746	4,405,255
សន្និធិ	7	229,908	919,862	139,101	558,212
		2,255,421	9,023,939	2,695,097	10,815,423
ទ្រព្យសកម្មរយៈពេលវែង					
សមតុល្យនៅធនាគារ	5	3,803,535	15,217,944	3,785,587	15,191,561
គណនីត្រូវទទួលផ្សេងៗ	8	1,993,843	7,977,366	1,957,595	7,855,829
ទ្រព្យ និងបរិក្ខារ	9	18,738,930	74,974,459	19,429,249	77,969,576
ទ្រព្យសកម្មអរូបី	10	219,778	879,332	223,746	897,893
ទ្រព្យវិនិយោគ	11	90,367	361,558	89,103	357,570
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	12	623,314	2,493,879	643,421	2,582,048
		25,469,767	101,904,538	26,128,701	104,854,477
ទ្រព្យសកម្មសរុប		27,725,188	110,928,477	28,823,798	115,669,900
បំណុល និងមូលធន					
បំណុល					
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ និង					
គណនីត្រូវទូទាត់ផ្សេងៗ	13	4,383,298	17,537,575	4,659,089	18,696,924
ប្រាក់កម្ចី	14	14,293,719	57,189,170	13,983,392	56,115,352
មូលបត្របំណុល	15	21,724,362	86,919,172	21,333,701	85,612,142
បំណុលលើអត្ថប្រយោជន៍វិនិយោគ	16	185,602	742,594	143,846	577,254
បំណុលពន្ធអប្បបរមា	24(ខ)	19,389	77,575	13,616	54,641
បំណុលភតិសន្យា	17	49,084	196,385	46,628	187,118
		40,655,454	162,662,471	40,180,272	161,243,431

រ៉ូយ៉ាល់ លេវេ ម.ក.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦

		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
បំណុលរយៈពេលវែង					
មូលបត្របំណុល	15	9,809,327	39,247,117	9,809,327	39,364,829
ប្រាក់កម្ចី	14	540,978	2,164,453	607,454	2,437,713
សំវិធានធនលើកិច្ចសន្យាខាតបង់		9,687	38,758	9,687	38,874
បំណុលលើអត្ថប្រយោជន៍និយោជិត	16	24,423	97,716	30,614	122,854
បំណុលភតិសន្យា	17	676,769	2,707,753	690,493	2,770,948
គណនីត្រូវទូទាត់ផ្សេងៗ	18	220,713	883,073	220,713	885,721
		11,281,897	45,138,870	11,368,288	45,620,939
បំណុលសរុប		51,937,351	207,801,341	51,548,560	206,864,370
មូលធន					
ដើមទុន	19	13,020,930	52,083,720	13,020,930	52,083,720
ប្រាក់ខាតបង្គរ		(37,233,093)	(151,263,997)	(35,745,692)	(145,286,133)
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	2,307,413	-	2,007,943
		(24,212,163)	(96,872,864)	(22,724,762)	(91,194,470)
បំណុល និងមូលធនសរុប		27,725,188	110,928,477	28,823,798	115,669,900

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រូបភាព ២.ក.

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦**

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូល	20	4,672,756	18,779,806	3,203,373	12,867,949
ថ្លៃដើមសេវាកម្ម	21	(5,165,436)	(20,759,887)	(4,148,741)	(16,665,493)
ប្រាក់ខាតដុល		(492,680)	(1,980,081)	(945,368)	(3,797,544)
ចំណូលពីប្រតិបត្តិការផ្សេងៗ	22	275,200	1,106,029	267,412	1,074,194
ចំណាយប្រតិបត្តិការ និងរដ្ឋបាល (ការខាតបង់លើ)តំហាយលើឱនភាព	23	(489,374)	(1,966,794)	(470,930)	(1,891,726)
នៃតម្លៃ	5,6	(12,199)	(49,028)	6,286	25,251
ចំណាយពន្ធអប្បបរមា	25(គ)	(49,480)	(198,860)	(34,833)	(139,924)
ប្រាក់ខាតប្រតិបត្តិការ		(768,533)	(3,088,734)	(1,177,433)	(4,729,749)
ចំណាយហិរញ្ញប្បទាន – សុទ្ធ	26	(718,868)	(2,889,130)	(831,733)	(3,341,071)
ប្រាក់ខាតមុនដកពន្ធ					
លើប្រាក់ចំណេញ		(1,487,401)	(5,977,864)	(2,009,166)	(8,070,820)
ចំណាយពន្ធលើប្រាក់ចំណេញ	25(គ)	-	-	-	-
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(1,487,401)	(5,977,864)	(2,009,166)	(8,070,820)
លទ្ធផលលម្អិតផ្សេងៗ					
ធាតុដែលមិនត្រូវបានចាត់ថ្នាក់					
ឡើងវិញក្នុងរបាយការណ៍					
ចំណេញ ឬខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	299,470	-	429,622
ប្រាក់ខាតលម្អិតសរុប សម្រាប់ការិយបរិច្ឆេទ		(1,487,401)	(5,678,394)	(2,009,166)	(7,641,198)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រ៉ូយ៉ាល់ អេសថេ ម.ក.

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	ដើមទុន		ប្រាក់ខាតបង្គរ		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦	13,020,930	52,083,720	(35,745,692)	(145,286,133)	-	2,007,943	(22,724,762)	(91,194,470)
លទ្ធផលលម្អិតសរុប								
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	(1,487,401)	(5,977,864)	-	-	(1,487,401)	(5,977,864)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	299,470	-	299,470
	-	-	(1,487,401)	(5,977,864)	-	299,470	(1,487,401)	(5,678,394)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	13,020,930	52,083,720	(37,233,093)	(151,263,997)	-	2,307,413	(24,212,163)	(96,872,864)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	13,020,930	52,083,720	(28,839,587)	(117,585,747)	-	1,831,933	(15,818,657)	(63,670,094)
លទ្ធផលលម្អិតសរុប								
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	(2,009,166)	(8,070,820)	-	-	(2,009,166)	(8,070,820)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	429,622	-	429,622
	-	-	(2,009,166)	(8,070,820)	-	429,622	(2,009,166)	(7,641,198)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	13,020,930	52,083,720	(30,848,753)	(125,656,567)	-	2,261,555	(17,827,823)	(71,311,292)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រ៉ូយ៉ាល់ លេវេ ម.ក.

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(1,487,401)	(5,977,864)	(2,009,166)	(8,070,820)
និយ័តភាពលើ៖				
រំលស់	892,483	3,586,889	803,662	3,228,311
ចំណាយការប្រាក់	739,966	2,973,923	860,014	3,454,676
អត្ថប្រយោជន៍និយោជិត	65,887	264,800	70,590	283,560
ចំណាយពន្ធអប្បបរមា	49,480	198,860	34,833	139,924
ចំណូលការប្រាក់	(21,098)	(84,793)	(28,281)	(113,605)
សំវិធានធនបន្ថែម/(តំហាយ)លើការខាតបង់លើ ឱនភាពនៃតម្លៃ	12,199	49,028	(6,287)	(25,255)
	251,516	1,010,843	(274,635)	(1,103,209)
បម្រែបម្រួលនៃ៖				
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ	(185,931)	(747,257)	1,212,953	4,872,432
សន្និធិ	(90,807)	(364,953)	8,123	32,630
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	(275,791)	(1,108,404)	289,649	1,163,520
គណនីត្រូវទទួលផ្សេងៗ	(36,248)	(145,681)	20,000	80,340
គណនីត្រូវទូទាត់ផ្សេងៗ	-	-	500	2,009
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/ទទួលបានពី ប្រតិបត្តិការ	(337,261)	(1,355,452)	1,256,590	5,047,722
ការប្រាក់បានបង់	(328,337)	(1,319,586)	(34,219)	(137,458)
ការទូទាត់អត្ថប្រយោជន៍និយោជិត	(30,322)	(121,864)	(32,608)	(130,986)
ពន្ធអប្បបរមាបានបង់	(43,707)	(175,658)	(34,211)	(137,426)
សាច់ប្រាក់សុទ្ធ(ប្រើប្រាស់ក្នុង)/ទទួលបានពី សកម្មភាពប្រតិបត្តិការ	(739,627)	(2,972,560)	1,155,552	4,641,852

រ៉ូយ៉ាល់ លេវេ ម.ក.

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការប្រាក់បានទទួល	3,150	12,660	8,589	34,502
ការទិញទ្រព្យ និងបរិក្ខារ	(173,292)	(696,461)	(1,931,339)	(7,758,189)
ការទិញទ្រព្យវិនិយោគ	(6,061)	(24,359)	(7,461)	(29,971)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ	(176,203)	(708,160)	(1,930,211)	(7,753,658)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	300,000	1,205,700	-	-
ការទូទាត់ប្រាក់កម្ចី	(60,823)	(244,448)	(55,649)	(223,542)
ការទូទាត់បំណុលភតិ សន្យា	(27,562)	(110,772)	(26,250)	(105,446)
សាច់ប្រាក់សុទ្ធទទួលបានពី/ប្រើប្រាស់ក្នុង សកម្មភាពហិរញ្ញប្បទាន	211,615	850,480	(81,899)	(328,988)
ការថយចុះសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(704,215)	(2,830,240)	(856,558)	(3,440,794)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅដើមការិយបរិច្ឆេទ	1,498,001	6,011,477	4,794,130	19,296,373
លម្អៀងពីការប្តូរប័យប័ណ្ណ	-	(5,300)	-	(105,291)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅចុងការិយបរិច្ឆេទ (កំណត់សម្គាល់ ៥)	793,786	3,175,937	3,937,572	15,750,288

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រូបរាង លេខ ម.ក.

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦**

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយ និងត្រូវបានភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

1. ព័ត៌មានអំពីក្រុមហ៊ុន

រូបរាង លេខ ម.ក. (ហៅកាត់ថា “ក្រុមហ៊ុន”) ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូង ក្រោមលេខបញ្ជីពាណិជ្ជកម្ម Co. 2874/06E ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៦ ចេញដោយក្រសួងពាណិជ្ជកម្ម។ បន្ទាប់មកក្រុមហ៊ុនបានទទួលការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីក្លាយជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (“QIP”) ដែលមានលេខចុះបញ្ជីថ្មី 0643KH/2014 ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុនបានចុះបញ្ជីឡើងវិញ និងទទួលបានលេខបញ្ជីពាណិជ្ជកម្មថ្មីគឺ 00018504 ពីក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុនដំណើរការសេវាកម្មផ្លូវដែក ក្រោមកិច្ចព្រមព្រៀងសម្បទានផ្លូវដែក (“កិច្ចព្រមព្រៀងសម្បទាន”) ជាមួយរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាកម្មផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំ ទៅលើទ្រព្យសកម្មសម្បទានជាក់លាក់ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសម្បទាន។ ប៉ុន្តែកាលបរិច្ឆេទទទួលបានជាធរមាននៃកិច្ចព្រមព្រៀងសម្បទាន គឺមិនទាន់បានកំណត់ជាផ្លូវការនោះទេ ដោយសារតែលក្ខខណ្ឌមុនកាលបរិច្ឆេទទទួលបានជាធរមាននៅពុំទាន់បានបំពេញទាំងស្រុងនៅឡើយ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ក្រុមហ៊ុននៅតែបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី។

ភាគហ៊ុនរបស់ក្រុមហ៊ុន ៩៨.៩៩៩៩% ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អ៊ិនធើ ឡឌីស្ទីក (ខេមបូឌា) និង ១.០០០១% ទៀតជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា គិត ម៉េង។

ការិយាល័យដែលបានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅស្ថានីយ៍ផ្លូវដែកកណ្តាល មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនមានបុគ្គលិកចំនួន ១,០៦៩ នាក់ (នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានបុគ្គលិកចំនួន ១,០៥៤នាក់)។

2. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”)។ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលមិនបានរួមបញ្ចូលនូវរាល់ព័ត៌មានទាំងស្រុងរបស់ របាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) នោះទេ។ យ៉ាងណាមិញ កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើសត្រូវបានដាក់បញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការទាំងឡាយដែលមានលក្ខណៈជាសារវន្ត ក្នុងការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលរបស់ក្រុមហ៊ុនចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចុងក្រោយនាកាលបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

រ៉ូយ៉ាល់ លេវេ ម.ក.

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦**

2. មូលដ្ឋាននៃការរៀបចំ (ត)

(ក) របាយការណ៍អនុលោមភាព (ត)

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ត្រូវបានអនុម័ត និងផ្តល់សិទ្ធិបោះផ្សាយដោយ
ក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

(ខ) គោលនយោបាយគណនេយ្យសាវ័ន្ត

គោលនយោបាយគណនេយ្យសាវ័ន្ត ដែលត្រូវបានយកមកអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេប
ចន្លោះពេល គឺដូចគ្នាទៅនឹងគោលនយោបាយដែលបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

(គ) ការសន្មតនិរន្តរភាពអាជីវកម្ម

នៅក្នុងដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនមានប្រាក់ខាតសុទ្ធចំនួន
1,487,401 ដុល្លារអាមេរិក (ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៖ 2,009,166 ដុល្លារ
អាមេរិក) និងគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនមានបំណុល រយៈពេលខ្លីសុទ្ធចំនួន 38,397,577 ដុល្លារ
អាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ៖ បំណុលរយៈពេលខ្លីសុទ្ធចំនួន 37,485,175 ដុល្លារអាមេរិក) ហើយគិតត្រឹមកាល
បរិច្ឆេទនេះក្រុមហ៊ុនមានប្រាក់ខាតបង្គរចំនួន 37,233,093 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ៖ 35,745,692
ដុល្លារអាមេរិក) ។ លើសពីនេះទៅទៀត ក្រុមហ៊ុនពុំអាចអនុលោមបានលើអនុបាតហិរញ្ញវត្ថុដែលតម្រូវការ
សម្រាប់មូលបត្របំណុលសាជីវកម្មទី២(កំណត់សម្គាល់ 15)។

សុពលភាពនៃការសន្មតនិរន្តរភាពអាជីវកម្មជាមូលដ្ឋាន គឺអាស្រ័យទៅលើការបន្តផ្តល់ជំនួយហិរញ្ញវត្ថុរបស់
ភាគទុនិកដែលចាំបាច់ដើម្បីឱ្យក្រុមហ៊ុនអាចមានលទ្ធភាពក្នុងការទូទាត់បំណុលរបស់ខ្លួន នៅពេលដល់កំណត់
ដែលត្រូវទូទាត់សង និងដើម្បីរក្សានិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុននាពេលអនាគត។ បន្ថែមទៀតនោះសុពលភាព
នេះ ក៏ពឹងផ្អែកលើលទ្ធផល ដែលនឹងត្រូវសម្រេចឱ្យបានប្រកបដោយភាពជោគជ័យនៅក្នុងរយៈពេលជាអប្បបរមា
ទៅលើកិច្ចព្រមព្រៀងសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសាធារណការ និងដឹក
ជញ្ជូន និងក្រុមហ៊ុន។

នាការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ភាគទុនិកបានបញ្ជាក់ពីការគាំទ្រផ្នែកហិរញ្ញវត្ថុ
គ្រប់គ្រាន់បន្តទៀតដល់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បន្តចូលរួមធ្វើកិច្ចការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល
កម្ពុជាដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសម្បទាននៅក្នុងរយៈពេលដែលបានកំណត់។

ដោយផ្អែកលើកត្តាទាំងនេះ អ្នកគ្រប់គ្រងមានការរំពឹងទុកដ៏សមហេតុផលថា ក្រុមហ៊ុននឹងមានធនធាន
គ្រប់គ្រាន់ដើម្បីបន្តប្រតិបត្តិការទៅអនាគតដែលអាចរំពឹងទុកបាន។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

2. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(ឃ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែង អាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ប្រមាណ ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនវិស័យ។ ការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងដោយអ្នកគ្រប់គ្រងក្នុង ការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន និងប្រភពសំខាន់ៗនៃភាពមិនច្បាស់លាស់នៃការ ប៉ាន់ស្មាន គឺដូចគ្នាទៅនឹងអ្វីដែលបានពណ៌នានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចុងក្រោយ។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និង កត់ត្រាលំហូរធននេយ្យរបស់ខ្លួនផ្នែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពី សារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណ មុខងាររបស់ក្រុមហ៊ុន។ ចំនួនទាំងអស់ត្រូវបានបង្ក្រាបទៅជាដុល្លារអាមេរិកដែលនៅជិតបំផុត លើកលែងតែមាន ការបញ្ជាក់ផ្សេងពីនេះ។

4. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណនៅក្នុង របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណមុខងារ របស់ក្រុមហ៊ុន។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃ ការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះ ធ្វើឡើង ដោយអនុលោមទៅតាម ស.គ.អ.ក 21 – ផលប៉ះពាល់នៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រាសាកលបរិច្ឆេទរាយការណ៍ ហើយដើមទុន និងគណនីមូលធន ផ្សេងៗត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និង របាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យម នៅក្នុងការិយបរិច្ឆេទ រាយការណ៍ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃ ប្រតិបត្តិការដោយសារតែអត្រាប្តូររូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នា ដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍ លទ្ធផលលម្អិតផ្សេងៗ។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

4. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

ការិយបរិច្ឆេទហិរញ្ញវត្ថុ	អត្រានាការណបរិច្ឆេទ		អត្រាមធ្យម
	រាយការណ៍	ការិយបរិច្ឆេទ ៣ខែ	
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	1 ដុល្លារអាមេរិក =	4,001រៀល	4,019រៀល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	1 ដុល្លារអាមេរិក =	4,000រៀល	4,017រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	1 ដុល្លារអាមេរិក =	4,013រៀល	4,015រៀល

ការប្តូរនេះ មិនគួរត្រូវបានយកមកបកស្រាយថា គួរលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬ គួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

5. សាច់ប្រាក់ និងសមតុល្យនៅធនាគារ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
រយៈពេលខ្លី				
សាច់ប្រាក់ក្នុងដៃ	3,691	14,767	3,490	14,004
សាច់ប្រាក់ក្នុងធនាគារ (*)	790,095	3,161,170	1,494,511	5,997,473
សាច់ប្រាក់ និងសមតុល្យ នៅធនាគារសរុប	793,786	3,175,937	1,498,001	6,011,477
ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ	(33,273)	(133,125)	(39,751)	(159,521)
	760,513	3,042,812	1,458,250	5,851,956
រយៈពេលវែង				
<i>សាច់ប្រាក់ក្នុងធនាគារ៖</i>				
គណនីបម្រុងសេវាបំណុល ("DSRA") (**)	3,450,676	13,806,155	3,434,392	13,782,215
គណនីបម្រុងសេវាធានា ("GFRA") (**)	352,859	1,411,789	351,195	1,409,346
សមតុល្យនៅធនាគារសរុប	3,803,535	15,217,944	3,785,587	15,191,561

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

5. សាច់ប្រាក់ និងសមតុល្យនៅធនាគារ (ត)

- (*) សមតុល្យសាច់ប្រាក់នៅធនាគារនេះ បានរួមបញ្ចូលទាំងគណនីសាច់ប្រាក់ពីមូលបត្របំណុលដែលក្រុមហ៊ុនអាចដកទឹកប្រាក់ពីគណនីនេះ បន្ទាប់ពីធ្វើការដាក់សំណើជាលាយលក្ខណ៍អក្សរសម្រាប់ការចំណាយលើមូលធនជាក់លាក់ និងត្រូវមានការអនុម័តដោយ Guarant.Co Ltd (“អ្នកធានា”)។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ចំនួនទឹកប្រាក់ដែលមាននៅក្នុងគណនីមានចំនួន 443,946 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៖ 715,193 ដុល្លារអាមេរិក)។
- (**) គណនីបម្រុងសេវាបំណុល និងគណនីបម្រុងសេវាធានា គឺជាគណនីបម្រុងដែលបានកំណត់សម្រាប់ការទូទាត់បំណុល និងការទូទាត់ថ្លៃសេវាធានា ក្នុងករណីមានការខកខាននៃលំហូរទឹកប្រាក់សម្រាប់ទូទាត់លើមូលបត្របំណុល (ឧទាហរណ៍ ព្រឹត្តិការណ៍នៃការខាតបង់) ហើយវាត្រូវបានរក្សាទុកនៅធនាគារអេស៊ីលីដា ដែលទទួលបានអត្រាការប្រាក់ 2.00% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ 2.00%) ក្នុងមួយឆ្នាំ និងតម្រូវឱ្យរក្សាទុកជាសមតុល្យអប្បបរមាសម្រាប់រយៈពេលនៃមូលបត្របំណុល។

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សាច់ប្រាក់ក្នុងដៃ	3,691	14,767	4,272	17,088
សាច់ប្រាក់ក្នុងធនាគារ (រយៈពេលខ្លី)	790,095	3,161,170	3,933,300	15,733,200
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	<u>793,786</u>	<u>3,175,937</u>	<u>3,937,572</u>	<u>15,750,288</u>

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

5. សាច់ប្រាក់ និងសមតុល្យនៅធនាគារ (ត)

បម្រែបម្រួលនៃសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់សមតុល្យនៅធនាគារក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	(39,751)	(159,521)	(67,954)	(273,515)
ទទួលស្គាល់ក្នុងរបាយការណ៍				
ចំណេញ ឬ ខាត	6,478	26,035	5,950	23,901
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	361	-	1,598
សមតុល្យនៅចុងការិយបរិច្ឆេទ	<u>(33,273)</u>	<u>(133,125)</u>	<u>(62,004)</u>	<u>(248,016)</u>

6. គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
គណនីអតិថិជន	1,166,654	4,667,782	944,964	3,792,141
ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ	(227,199)	(909,023)	(208,522)	(836,799)
	939,455	3,758,759	736,442	2,955,342
បុរេប្រទានទៅអ្នកផ្គត់ផ្គង់	47,008	188,079	29,286	117,525
គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល (កំណត់សម្គាល់ ២៧)	15,106	60,439	68,824	276,191
ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបាន វាស់វែងតាមរំលស់ថ្លៃដើម	1,001,569	4,007,277	834,552	3,349,058
ប្រាក់កក់	10,326	41,314	10,326	41,438
ប្រាក់បង់មុន	42,556	170,267	48,405	194,249
ផ្សេងៗ	210,549	842,407	204,463	820,510
	<u>1,265,000</u>	<u>5,061,265</u>	<u>1,097,746</u>	<u>4,405,255</u>

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

6. គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ (ត)

បម្រែបម្រួលនៃសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គណនីអតិថិជនក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	(208,522)	(836,799)	(194,492)	(782,830)
ទទួលស្គាល់ក្នុងរបាយការណ៍				
ចំណេញ ឬខាត	(18,677)	(75,063)	337	1,348
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	2,839	-	4,862
សមតុល្យនាចុងការិយបរិច្ឆេទ	(227,199)	(909,023)	(194,155)	(776,620)

7. សន្និធិ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
សម្ភារៈសម្រាប់ជួសជុលក្បាលរថភ្លើង	46,832	187,375	48,183	193,358
ឧបករណ៍	7,491	29,971	19,761	79,301
ប្រេងឥន្ធនៈ	21,415	85,681	8,235	33,047
ប្រេងម៉ាស៊ីន	148,094	592,524	56,427	226,442
សម្ភារៈសម្រាប់ជួសជុលទូរថភ្លើង	6,076	24,311	6,495	26,064
	229,908	919,862	139,101	558,212

រូបភាព ២.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៨. គណនីត្រូវទទួលផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
បុរេប្រទានទៅអ្នកផ្គត់ផ្គង់ (*)	1,862,081	7,450,186	1,862,081	7,472,532
ប្រាក់កក់ផ្សេងៗ	130,166	520,794	92,861	372,651
ប្រាក់បង់មុន	1,596	6,386	2,653	10,646
	<u>1,993,843</u>	<u>7,977,366</u>	<u>1,957,595</u>	<u>7,855,829</u>

(*) ចំនួនទឹកប្រាក់ទាំងនេះរួមបញ្ចូលបុរេប្រទានទៅអ្នកផ្គត់ផ្គង់ចំនួន 1,512,000 ដុល្លារអាមេរិក ដែលបានទូទាត់លើកដំបូង សម្រាប់ការទិញទំនិញចំនួន 130 ពីអ្នកផ្គត់ផ្គង់នៅប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពដឹកជញ្ជូនរបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងចរចាជាមួយអ្នកផ្គត់ផ្គង់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ដំណើរការលទ្ធកម្មទំនិញ។

រ៉ូយ៉ាល់ ពេលវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៩. ទ្រព្យ និងបរិក្ខារ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦												
	ការកែលម្អ ផ្លូវដែក និងស្ថានីយ៍ ដុល្លារអាមេរិក	ក្បាលរថភ្លើង ដុល្លារអាមេរិក	ទ្វារថភ្លើង ដុល្លារអាមេរិក	ផ្លូវថភ្លើង ដុល្លារអាមេរិក	គ្រូឡេ ដុល្លារអាមេរិក	បរិក្ខារ និង គ្រឿងម៉ាស៊ីន ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ព័ត៌មានវិទ្យា ដុល្លារអាមេរិក	ស្លាកសញ្ញា និងរបាំងផ្លូវ ថភ្លើង ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៤)	
ថ្លៃដើម													
នាថ្ងៃទី១ ខែមករា	1,070,778	13,139,862	13,208,678	1,110,502	50,618	1,129,742	10,085	8,181	99,413	106,948	122,539	30,057,346	120,620,129
ការទិញបន្ថែម	30,142	78,387	-	17,927	-	2,700	-	-	2,961	1,414	39,761	173,292	696,461
ការផ្ទេរ	923	-	83,356	3,949	-	61,898	-	-	-	-	(150,126)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	(363,807)
នាថ្ងៃទី៣១ ខែមីនា	1,101,843	13,218,249	13,292,034	1,132,378	50,618	1,194,340	10,085	8,181	102,374	108,362	12,174	30,230,638	120,952,783
ដក៖ រំលស់បង្ក													
នាថ្ងៃទី១ ខែមករា	717,906	5,054,840	3,205,913	602,280	40,867	852,410	9,213	8,181	95,246	41,241	-	10,628,097	42,650,553
រំលស់ក្នុងការិយបរិច្ឆេទ	31,427	354,057	393,992	44,172	923	33,110	79	-	1,092	4,759	-	863,611	3,470,853
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	(143,082)
នាថ្ងៃទី៣១ ខែមីនា	749,333	5,408,897	3,599,905	646,452	41,790	885,520	9,292	8,181	96,338	46,000	-	11,491,708	45,978,324
តម្លៃយោង													
នាថ្ងៃទី១ ខែមករា	352,872	8,085,022	10,002,765	508,222	9,751	277,332	872	-	4,167	65,707	122,539	19,429,249	77,969,576
នាថ្ងៃទី៣១ ខែមីនា	352,510	7,809,352	9,692,129	485,926	8,828	308,820	793	-	6,036	62,362	12,174	18,738,930	74,974,459

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ទ្រព្យ និងបរិក្ខារ ដែលបានរំលស់ពេញលេញ និងមានថ្លៃដើមចំនួន 2,946,169ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ៖ ចំនួន \$2,289,835 ដុល្លារអាមេរិក) គឺនៅតែបន្តប្រើប្រាស់នៅឡើយ។

រ៉ូយ៉ាល់ ពេលវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៩. ទ្រព្យនិងបរិក្ខារ (ត)

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥												
	ការកែលម្អ ផ្លូវដែក និងស្ថានីយ៍ ដុល្លារអាមេរិក	ក្បាលរថភ្លើង ដុល្លារអាមេរិក	ទូរថភ្លើង ដុល្លារអាមេរិក	ផ្លូវថភ្លើង ដុល្លារអាមេរិក	ត្រូវឡ ដុល្លារអាមេរិក	បរិក្ខារ និង គ្រឿងម៉ាស៊ីន ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ព័ត៌មានវិទ្យា ដុល្លារអាមេរិក	ស្លាកសញ្ញា និងរបាំងផ្លូវ រថភ្លើង ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ផ្ទៃដី													
នាថ្ងៃទី១ ខែមករា	1,017,739	11,439,130	9,953,014	1,078,870	50,618	1,054,627	9,134	8,181	101,289	101,316	41,894	24,855,812	100,044,643
ការទិញបន្ថែម	2,892	61,080	1,757,380	3,762	-	8,951	-	-	1,418	1,418	94,438	1,931,339	7,758,189
ការផ្ទេរ	16,959	-	14,926	5,389	-	-	-	-	-	-	(37,274)	-	-
ការលុបចោល	-	-	-	-	-	-	-	-	(1,545)	-	-	(1,545)	(6,206)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	(654,202)
នាថ្ងៃទី៣១ ខែធ្នូ	1,037,590	11,500,210	11,725,320	1,088,021	50,618	1,063,578	9,134	8,181	101,162	102,734	99,058	26,785,606	107,142,424
ដក៖ រំលស់បង្គុរ													
នាថ្ងៃទី១ ខែមករា	618,717	3,773,478	1,743,420	566,957	37,176	746,982	8,983	8,181	94,468	22,654	-	7,621,016	30,674,589
រំលស់ក្នុងការិយបរិច្ឆេទ	29,846	316,313	347,754	45,040	922	29,225	46	-	2,533	4,586	-	776,265	3,118,257
ការលុបចោល	-	-	-	-	-	-	-	-	(1,545)	-	-	(1,545)	(6,206)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	(203,696)
នាថ្ងៃទី៣១ ខែធ្នូ	648,563	4,089,791	2,091,174	611,997	38,098	776,207	9,029	8,181	95,456	27,240	-	8,395,736	33,582,944
តម្លៃយោង													
នាថ្ងៃទី១ ខែមករា	399,022	7,665,652	8,209,594	511,913	13,442	307,645	151	-	6,821	78,662	41,894	17,234,796	69,370,054
នាថ្ងៃទី៣១ ខែធ្នូ	389,027	7,410,419	9,634,146	476,024	12,520	287,371	105	-	5,706	75,494	99,058	18,389,870	73,559,480

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

10. ទ្រព្យសកម្មអរូបី

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦				
	សូហ្វវែរ កុំព្យូទ័រ ដុល្លារអាមេរិក	ប្រាក់កម្រៃលើ ការចុះហត្ថលេខា ដុល្លារអាមេរិក	ទ្រព្យវិនិយោគ កំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ផ្ទៃដី					
នាថ្ងៃទី១ ខែមករា	20,290	450,000	12,148	482,438	1,936,024
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(5,790)
នាថ្ងៃទី៣១ ខែមីនា	20,290	450,000	12,148	482,438	1,930,234
ដកៈរំលស់បង្គុះ					
នាថ្ងៃទី១ ខែមករា	20,155	238,537	-	258,692	1,038,131
រំលស់ក្នុងការិយបរិច្ឆេទ	100	3,868	-	3,968	15,947
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(3,176)
នាថ្ងៃទី៣១ ខែមីនា	20,255	242,405	-	262,660	1,050,902
តម្លៃយោង					
នាថ្ងៃទី១ ខែមករា	135	211,463	12,148	223,746	897,893
នាថ្ងៃទី៣១ ខែមីនា	35	207,595	12,148	219,778	879,332

ទ្រព្យសកម្មអរូបីដែលបានរំលស់ពេញលេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលមានថ្លៃដើមចំនួន 19,090 ដុល្លារអាមេរិក (នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥: 18,591 ដុល្លារអាមេរិក) គឺនៅតែបន្តប្រើប្រាស់នៅឡើយ។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

10. ទ្រព្យសកម្មអរូបី (ត)

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				
	សូហ្វវែរ កុំព្យូទ័រ ដុល្លារអាមេរិក	ប្រាក់កម្រៃលើ ការចុះហត្ថលេខា ដុល្លារអាមេរិក	ទ្រព្យវិនិយោគ កំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ផ្ទៃដី					
នាថ្ងៃទី១ ខែមករា	20,290	450,000	12,148	482,438	1,941,813
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(12,061)
នាថ្ងៃទី៣១ ខែមីនា	20,290	450,000	12,148	482,438	1,929,752
ដកៈលេសបង្គុះ					
នាថ្ងៃទី១ ខែមករា	19,632	223,065	-	242,697	976,855
លេសក្នុងការិយបរិច្ឆេទ	140	3,868	-	4,008	16,100
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(6,135)
នាថ្ងៃទី៣១ ខែមីនា	19,772	226,933	-	246,705	986,820
តម្លៃយោង					
នាថ្ងៃទី១ ខែមករា	658	226,935	12,148	239,741	964,958
នាថ្ងៃទី៣១ ខែមីនា	518	223,067	12,148	235,733	942,932

រ៉ូយ៉ាល់ លេច ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

11. ទ្រព្យវិនិយោគ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦				ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥			
	ទ្រព្យវិនិយោគ		សរុប		ទ្រព្យវិនិយោគ		សរុប	
	ដុល្លារអាមេរិក	កំពុងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	កំពុងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ដីធ្លី								
នាថ្ងៃទី១ ខែមករា	91,993	26,883	118,876	477,049	65,638	32,197	97,835	393,786
ការទិញបន្ថែម	6,061	-	6,061	24,359	-	7,461	7,461	29,971
ការផ្ទេរ	1,923	(1,923)	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(1,535)	-	-	-	(2,573)
នាថ្ងៃទី៣១ ខែមីនា	99,977	24,960	124,937	499,873	65,638	39,658	105,296	421,184
ដក្ខុវិស័យ								
នាថ្ងៃទី១ ខែមករា	29,773	-	29,773	119,479	16,206	-	16,206	65,229
រំលស់ក្នុងការិយបរិច្ឆេទ	4,797	-	4,797	19,279	3,282	-	3,282	13,184
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(443)	-	-	-	(461)
នាថ្ងៃទី៣១ ខែមីនា	34,570	-	34,570	138,315	19,488	-	19,488	77,952
គម្រោង								
នាថ្ងៃទី១ ខែមករា	62,220	26,883	89,103	357,570	49,432	32,197	81,629	328,557
នាថ្ងៃទី៣១ ខែមីនា	65,407	24,960	90,367	361,558	46,150	39,658	85,808	343,232

រូបភាព ២.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

11. ទ្រព្យវិនិយោគ (ត)

ទ្រព្យវិនិយោគ រួមមានឃ្លាំងស្ថិតនៅលើដីសម្បទានដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបង ដែលបានជួលឱ្យទៅតាមតម្លៃ។ តម្លៃសមស្រប ប៉ាន់ស្មាននៃឃ្លាំងដែលបានកំណត់ដោយអ្នកគ្រប់គ្រង គឺប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ឃ្លាំងទាំងនោះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

12. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា	804,276	3,227,560	804,276	3,237,210
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(9,652)	-	(20,106)
នាថ្ងៃទី៣១ ខែមីនា	804,276	3,217,908	804,276	3,217,104
ដក្ខន្តិកៈរំលស់បង្គុះ				
នាថ្ងៃទី១ ខែមករា	160,855	645,512	80,428	323,722
រំលស់ក្នុងការិយបរិច្ឆេទ	20,107	80,810	20,107	80,770
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,293)	-	(2,352)
នាថ្ងៃទី៣១ ខែមីនា	180,962	724,029	100,535	402,140
តម្លៃយោង				
នាថ្ងៃទី១ ខែមករា	643,421	2,582,048	723,848	2,913,488
នាថ្ងៃទី៣១ ខែមីនា	623,314	2,493,879	703,741	2,814,964

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម រួមមានដីដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានជួលពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សូមមើលកំណត់សម្គាល់ 17 សម្រាប់ព័ត៌មានលម្អិត។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

13. គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
គណនីអ្នកផ្គត់ផ្គង់៖				
គណនីអ្នកផ្គត់ផ្គង់	2,540,676	10,165,245	3,111,958	12,488,287
គណនីត្រូវទូទាត់ទៅសម្ព័ន្ធព្យាបាល				
(កំណត់សម្គាល់ ២៧)	397,340	1,589,757	340,462	1,366,274
ពន្ធត្រូវទូទាត់ផ្សេងៗ៖				
អាករលើតម្លៃបន្ថែម	147,017	588,215	97,918	392,945
ពន្ធលើប្រាក់បៀវត្ស				
និងអត្ថប្រយោជន៍បន្ថែម	23,106	92,447	23,695	95,088
ពន្ធកាត់ទុក	35,654	142,652	32,220	129,299
ប្រាក់បៀវត្សត្រូវបង់	940,229	3,761,856	734,264	2,946,601
ចំណាយបង្គរ	200,314	801,456	114,573	459,781
ប្រាក់កក់ធានា	46,171	184,730	48,008	192,656
ផ្សេងៗ	52,791	211,217	155,991	625,993
	<u>4,383,298</u>	<u>17,537,575</u>	<u>4,659,089</u>	<u>18,696,924</u>

14. ប្រាក់កម្ចី

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
សមតុល្យនាដើមការិយបរិច្ឆេទ	14,590,846	58,553,065	7,658,794	30,826,645
ប្រាក់កម្ចីបន្ថែម	300,000	1,205,700	-	-
ការប្រាក់បង្គរត្រូវបង់	4,674	18,785	5,277	21,198
ការទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ	(60,823)	(244,448)	(55,649)	(223,542)
លម្អៀងពីការប្តូរប័យប័ណ្ណ	-	(179,479)	-	(190,613)
សមតុល្យនាចុងការិយបរិច្ឆេទ	<u>14,834,697</u>	<u>59,353,623</u>	<u>7,608,422</u>	<u>30,433,688</u>

រូបរាង លេខ ២.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

14. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ជាអយល់ និងអយល់ដែលដូចខាងក្រោម៖

		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 4)		(កំណត់សម្គាល់ 4)	
រយៈពេលខ្លី					
អ្នកឧកញ៉ា គិត ម៉េង	(i)	11,850,650	47,414,450	11,550,650	46,352,758
អេសខេធីអិម អ៊ិនវេសម៉ិន ឯ.ក	(i)	2,000,000	8,002,000	2,000,000	8,026,000
ធនាគារកម្ពុជាសាធារណៈភីអិលស៊ី	(ii)	152,664	610,809	149,280	599,061
ធនាគារវីង (ខេមបូឌា) ម.ក	(iii)	103,763	415,156	101,494	407,295
		14,107,077	56,442,415	13,801,424	55,385,114
ការប្រាក់បង្គរត្រូវបង់		186,642	746,755	181,968	730,238
		14,293,719	57,189,170	13,983,392	56,115,352
រយៈពេលវែង					
ធនាគារកម្ពុជាសាធារណៈ	(ii)	366,814	1,467,623	406,412	1,630,931
ធនាគារវីង (ខេមបូឌា) ម.ក	(iii)	174,164	696,830	201,042	806,782
		540,978	2,164,453	607,454	2,437,713
		14,834,697	59,353,623	14,590,846	58,553,065

ព័ត៌មានលម្អិតអំពីប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល និងធនាគារមានដូចខាងក្រោម៖

តាមទំនាក់ទំនង	ប្រាក់ដើម (ដុល្លារអាមេរិក)	ប្រាក់ដើម នៅសល់ (ដុល្លារអាមេរិក)	អត្រា ការប្រាក់ (ក្នុង១ឆ្នាំ)	រយៈពេលខ្លី និងលក្ខខណ្ឌបង់សង	ការធានា
(i) ភាគទុនិក (កំណត់ សម្គាល់ 27)	13,850,650	13,850,650	0% - 7%	ការទូទាត់សងផ្អែកតាមតម្រូវការ	មិនមានការធានា។
(ii) ភាគីទី៣	1,000,000	519,478	9%	ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩ ដោយបង់ រំលស់ក្នុងរយៈពេល ៨៤ខែ។	ការដាក់បញ្ចាំដី របស់ភាគទុនិក។
(iii) សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ 27)	500,000	277,927	9%	គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៨ ដោយបង់ រំលស់ក្នុងរយៈពេល ៦០ខែ។	មិនមានការធានា។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ 3ខែ ដែលបានបញ្ចប់ថ្ងៃទី31 ខែមីនា ឆ្នាំ2026

15. មូលបត្របំណុល

ក្នុងឆ្នាំ2022 ក្រុមហ៊ុនបានស្នើសុំទៅផ្សារមូលបត្រកម្ពុជា (“ផ.ម.ក.”) និងនិយ័តកម្មមូលបត្រកម្ពុជា (“ន.ម.ក.”) ក្នុងការចុះបញ្ជីមូលបត្របំណុលសាជីវកម្មរបស់ខ្លួននៅ ផ.ម.ក.។

មូលបត្របំណុលសាជីវកម្មទីមួយ៖

មូលបត្របំណុលទី1 របស់ក្រុមហ៊ុនគឺជាសញ្ញាបណ្ណធម្មតាដែលចេញឱ្យវិនិយោគិនដែលមានគុណវុឌ្ឍិជាមួយ នឹងចំនួនទឹកប្រាក់ដើមចំនួន 41 ពាន់លានរៀល (សមមូលនឹង 9,958,708 ដុល្លារអាមេរិក) រយៈពេល 10ឆ្នាំជាមួយ នឹងអត្រាប័ណ្ណ 7% ក្នុងមួយឆ្នាំ។ មូលបត្របំណុលនេះត្រូវបានអនុម័តដោយ ន.ម.ក. និង ផ.ម.ក. នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2022 និង នៅថ្ងៃទី24 ខែតុលា ឆ្នាំ2022 រៀងគ្នា ហើយត្រូវបានបោះផ្សាយជាផ្លូវការ នៅថ្ងៃទី31 ខែតុលា ឆ្នាំ2022។

មូលបត្របំណុលសាជីវកម្មទីពីរ៖

មូលបត្របំណុលសាជីវកម្មទី2 របស់ក្រុមហ៊ុនត្រូវបានធានាដោយ GuarantCo Ltd គឺជាសញ្ញាបណ្ណឯកជន ចេញឱ្យវិនិយោគិនដែលមានគុណវុឌ្ឍិ ជាមួយនឹងសញ្ញាបណ្ណចំនួន 2៖

- មូលបត្របំណុលទី1 មានចំនួនទឹកប្រាក់ដើមចំនួន 49.2 ពាន់លានរៀល (សមមូលនឹង 11,964,981 ដុល្លារអាមេរិក) រយៈពេល 5ឆ្នាំជាមួយនឹងអត្រាប័ណ្ណដែលប្រើលក្ខខណ្ឌ Term Secured Overnight Financing Rate (“SOFR”) បូក 3.5% ឬ 5% ក្នុងមួយឆ្នាំ ដោយយកមួយណាដែលខ្ពស់ជាង។
- មូលបត្របំណុលទី2 មានចំនួនទឹកប្រាក់ដើមចំនួន 49.2 ពាន់លានរៀល (សមមូលនឹង 11,964,981 ដុល្លារអាមេរិក) រយៈពេល 10ឆ្នាំជាមួយនឹងអត្រាប័ណ្ណដោយប្រើលក្ខខណ្ឌ SOFR បូក 3.5% ឬ 5% ក្នុងមួយឆ្នាំដោយយកមួយណាដែលខ្ពស់ជាងសម្រាប់ឆ្នាំទី1 ដល់ឆ្នាំទី5 និងប្រើលក្ខខណ្ឌ SOFR បូក 3.75% ឬ 5% ក្នុងមួយឆ្នាំដោយយកមួយណាដែលខ្ពស់ជាងសម្រាប់ឆ្នាំទី6 ដល់ ឆ្នាំទី10។

មូលបត្របំណុលទាំងពីរនេះត្រូវបានអនុម័តដោយ ន.ម.ក. និង ផ.ម.ក. នៅថ្ងៃទី19 ខែធ្នូ ឆ្នាំ2022 និង ថ្ងៃទី26 ខែធ្នូ ឆ្នាំ2022 រៀងគ្នា ហើយត្រូវបានបោះផ្សាយជាផ្លូវការនៅថ្ងៃទី29 ខែធ្នូ ឆ្នាំ2022។

រូបភាព ២.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

15. មូលបត្របំណុល (ត)

មូលបត្របំណុលត្រូវបានធ្វើចំណាត់ថ្នាក់ជា រយៈពេលខ្លី និងរយៈពេលវែងដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
រយៈពេលខ្លី				
មូលបត្របំណុលមានការធានា	21,370,493	85,503,342	21,147,929	84,866,639
មូលបត្របំណុលធម្មតា	353,869	1,415,830	185,772	745,503
	<u>21,724,362</u>	<u>86,919,172</u>	<u>21,333,701</u>	<u>85,612,142</u>
រយៈពេលវែង				
មូលបត្របំណុលធម្មតា	9,809,327	39,247,117	9,809,327	39,364,829
មូលបត្របំណុលមានការធានា	-	-	-	-
	<u>9,809,327</u>	<u>39,247,117</u>	<u>9,809,327</u>	<u>39,364,829</u>
	<u>31,533,689</u>	<u>126,166,289</u>	<u>31,143,028</u>	<u>124,976,971</u>

ក្នុងអំឡុងពេល ៣ខែ ដែលបានបញ្ចប់ ចំនួន 700,213 ដុល្លារអាមេរិក ស្មើនឹង 2.8 ពាន់លាន (ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៖ 813,612 ដុល្លារអាមេរិក ស្មើនឹង 3.3 ពាន់លានរៀល) (កំណត់សម្គាល់ 26)។

ក្រុមហ៊ុនតម្រូវឱ្យមានការគណនាអនុបាតហិរញ្ញវត្ថុ តាមកិច្ចព្រមព្រៀងរៀងរាល់ ៦ខែម្តង ហើយចាត់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមិនអាចអនុលោមបានតាមកិច្ចព្រមព្រៀងចំនួន ៤ ចំណុចសម្រាប់មូលបត្របំណុលសាជីវកម្មទីពីរ ដូចខាងក្រោម៖

ឈ្មោះអនុបាត	រូបមន្ត	អនុបាតហិរញ្ញវត្ថុដែលតម្រូវ	អនុបាតរបស់ក្រុមហ៊ុន	
			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
អនុបាតលើការទូទាត់បំណុល	= លំហូរទឹកប្រាក់មានសម្រាប់ទូទាត់បំណុល/បំណុលសរុប	≥ 12	0.30x	មិនអាចអនុវត្តបាន
អនុបាតប្រតិបត្តិការ	= ប្រាក់ចំណេញប្រតិបត្តិការសុទ្ធ/ប្រាក់ចំណូលប្រតិបត្តិការសរុប	$\leq 100\%$	124%	មិនអាចអនុវត្តបាន
បំណុលទៅ EBITDA	= បំណុលសរុប/EBITDA	≤ 4.5	-215.78x	មិនអាចអនុវត្តបាន
បំណុលសរុបទៅទ្រព្យសកម្មសរុប	= បំណុលសរុប/ទ្រព្យសកម្មសរុប	$\leq 100\%$	1.58x	មិនអាចអនុវត្តបាន

* EBITDA=ចំណេញមុនបង់ការប្រាក់ ពន្ធ និងដករំលស់

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ 3ខែ ដែលបានបញ្ចប់ថ្ងៃទី31 ខែមីនា ឆ្នាំ2026

15. មូលបត្របំណុល (ត)

ក្រុមហ៊ុនបានជូនដំណឹងដល់ក្រុមហ៊ុនធានា GuarantCo Ltd ហៅកាត់ថា (‘‘អ្នកធានា’’) ទៅលើចំណុចដែលមិនបានអនុលោមតាមលក្ខខណ្ឌខាងលើនៅថ្ងៃទី27 ខែមីនា ឆ្នាំ2026 ព្រមទាំងបានដាក់លិខិតស្នើសុំលើកលែងស្តីពីការមិនអាចអនុលោមតាមតម្រូវការទៅកាន់អ្នកធានា គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 និងបានធ្វើបច្ចុប្បន្នភាពគំរូនៃការព្យាករណ៍ហិរញ្ញវត្ថុរបស់ខ្លួនផ្អែកតាមតម្រូវការរបស់អ្នកធានា។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណើរការរង់ចាំការអនុម័តពីអ្នកធានានៅឡើយ។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា អ្នកធានានឹងផ្តល់ការអនុម័តដល់សំណើរបស់ក្រុមហ៊ុនដើម្បីលើកលែងតម្រូវការអនុលោមភាពខាងលើ។

អាស្រ័យហេតុនេះ តម្លៃយោងចំនួន 19,221,707 ដុល្លារអាមេរិក (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025៖ 19,221,707 ដុល្លារអាមេរិក) នៃមូលបត្របំណុលមានការធានា ត្រូវបានចាត់ថ្នាក់ឡើងវិញទៅជាបំណុលរយៈពេលខ្លី។

16. បំណុលលើអត្ថប្រយោជន៍និយោជិត

	ថ្ងៃទី31 ខែមីនា ឆ្នាំ2026		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សំណងប្រាក់អតីតភាពការងារ				
រយៈពេលខ្លី	185,602	742,594	143,846	577,254
រយៈពេលវែង	24,423	97,716	30,614	122,854
	<u>210,025</u>	<u>840,310</u>	<u>174,460</u>	<u>700,108</u>

បម្រែបម្រួលនៃបំណុលលើអត្ថប្រយោជន៍និយោជិតមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ 3ខែ ដែលបានបញ្ចប់			
	ថ្ងៃទី31 ខែមីនា ឆ្នាំ2026		ថ្ងៃទី31 ខែមីនា ឆ្នាំ2025	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនាដើមការិយបរិច្ឆេទ	174,460	700,108	157,404	633,551
ទទួលស្គាល់នៅក្នុងរបាយការណ៍				
ចំណេញ ឬខាត	65,887	264,800	70,590	283,560
ការទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ	(30,322)	(121,864)	(32,608)	(130,986)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,734)	-	(4,581)
សមតុល្យនាចុងការិយបរិច្ឆេទ	<u>210,025</u>	<u>840,310</u>	<u>195,386</u>	<u>781,544</u>

រូបភាព ២.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

16. បំណុលលើអត្ថប្រយោជន៍និយោជិត (ត)

នេះកំណត់ឱ្យសំវិធានធនលើការទូទាត់សំណងប្រាក់អតីតភាពការងារ ដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ហើយបន្ទាប់មកត្រូវបានជំនួសដោយសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

ការទូទាត់នឹងត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ នៅរៀងរាល់ឆ្នាំ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងលើកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើនិយោជិតលាលែងពីការងារ។

17. បំណុលភតិសន្យា

ក្នុងអំឡុងខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបានចុះកិច្ចសន្យាជួលដីដែលមានរយៈពេល ១០ឆ្នាំ ជាមួយនឹង កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ។

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង ១ឆ្នាំ	111,628	446,624	110,250	442,433
១ឆ្នាំ ទៅ ៥ឆ្នាំ	647,658	2,591,280	639,662	2,566,964
លើសពី ៥ឆ្នាំ	265,943	1,064,038	302,879	1,215,453
លំហូរទឹកប្រាក់តាមកិច្ចសន្យា មិនទាន់ធ្វើអប្បបរមា	1,025,229	4,101,942	1,052,791	4,224,850
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	49,084	196,385	46,628	187,118
រយៈពេលវែង	676,769	2,707,753	690,493	2,770,948
តម្លៃបច្ចុប្បន្នសរុបនៃបំណុល ភតិសន្យា	725,853	2,904,138	737,121	2,958,066

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

18. គណនីត្រូវទូទាត់ផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
ប្រាក់កក់លើការជួល	141,630	566,662	141,630	568,361
ចំណាយប្រតិបត្តិការ និងរដ្ឋបាលបង្គរ	79,083	316,411	79,083	317,360
	<u>220,713</u>	<u>883,073</u>	<u>220,713</u>	<u>885,721</u>

19. ដើមទុន

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
<i>បានចុះ បោះផ្សាយ និងបានបង់គ្រប់ចំនួន៖</i>				
2,003,220 ភាគហ៊ុនធម្មតា ក្នុងមួយហ៊ុន				
តម្លៃ 6.50 ដុល្លារអាមេរិក	<u>13,020,930</u>	<u>52,083,720</u>	<u>13,020,930</u>	<u>52,083,720</u>

ព័ត៌មានលម្អិតនៃដើមទុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦/ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
	តម្លៃក្នុង 1 ហ៊ុន		តម្លៃគិតជា	
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ដុល្លារអាមេរិក	% នៃកម្មសិទ្ធិ
អ៊ិនធើ ឡូជីស្ទិក (ខេមបូឌា)	1,983,187	6.50	12,890,715	98.9999%
អ្នកឧកញ៉ា គិត ម៉េង	20,033	6.50	130,215	1.0001%
	<u>2,003,220</u>		<u>13,020,930</u>	<u>100%</u>

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

20. ចំណូល

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ផ្លូវទិសខាងត្បូង៖				
ការដឹកទំនិញតាមផ្លូវដែក	2,784,726	11,191,814	1,629,813	6,546,959
សេវាបន្ថែមផ្សេងៗតាមទូរថតភ្លើង	283,233	1,138,313	180,728	725,984
ថ្លៃសំបុត្រថតភ្លើងពីអ្នកដំណើរ	202,460	813,687	143,521	576,524
ការដឹកជញ្ជូន	13,024	52,343	28,158	113,111
	<u>3,283,443</u>	<u>13,196,157</u>	<u>1,982,220</u>	<u>7,962,578</u>
ផ្លូវទិសខាងជើង៖				
ការដឹកទំនិញតាមផ្លូវដែក	1,388,821	5,581,672	1,173,015	4,712,001
ថ្លៃសំបុត្រថតភ្លើងពីអ្នកដំណើរ	-	-	39,595	159,053
សេវាបន្ថែមផ្សេងៗតាមទូរថតភ្លើង	-	-	7,443	29,899
ការដឹកជញ្ជូន	492	1,977	-	-
ប្រាក់ចំណូលផ្សេងៗ	-	-	1,100	4,418
	<u>1,389,313</u>	<u>5,583,649</u>	<u>1,221,153</u>	<u>4,905,371</u>
	<u><u>4,672,756</u></u>	<u><u>18,779,806</u></u>	<u><u>3,203,373</u></u>	<u><u>12,867,949</u></u>

អាជីវកម្មដឹកទំនិញរបស់ក្រុមហ៊ុនត្រូវបានបែងចែកតាមរដូវកាល ដោយសារគ្រោះធម្មជាតិ ឬលក្ខខណ្ឌ
អាកាសធាតុមិនល្អ ដូចជាជួរវស្សាគឺជាខែដែលសេវាកម្មដឹកជញ្ជូនឥន្ទនៈ តាមថតភ្លើងមានការធ្លាក់ចុះ។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

21. ថ្លៃដើមសេវាកម្ម

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណាយបុគ្គលិក និងថ្លៃឈ្នួល	995,594	4,001,292	1,079,987	4,338,308
ចំណាយលើប្រេងម៉ាស៊ូត	2,327,376	9,353,724	1,450,811	5,827,908
រំលស់ (កំណត់សម្គាល់ ២៤)	856,416	3,441,936	767,794	3,084,228
ការជួសជុល និងថែទាំ	192,231	772,576	174,171	699,645
ការដឹកជញ្ជូន	198,071	796,047	169,148	679,468
បរិក្ខារជួល	144,868	582,224	101,364	407,179
ការគិតថ្លៃចូលក្នុងតីន័រ	107,851	433,453	87,874	352,990
ធានារ៉ាប់រង	82,239	330,519	75,307	302,508
សំវិធានធនសម្រាប់				
អត្ថប្រយោជន៍និយោជិត	53,589	215,374	64,184	257,827
ផ្សេងៗ	207,201	832,742	178,101	715,432
	<u>5,165,436</u>	<u>20,759,887</u>	<u>4,148,741</u>	<u>16,665,493</u>

22. ចំណូលពីប្រតិបត្តិការផ្សេងៗ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលពីការជួលឃ្លាំង	273,459	1,099,032	258,902	1,040,009
ផ្សេងៗ	1,741	6,997	8,510	34,185
	<u>275,200</u>	<u>1,106,029</u>	<u>267,412</u>	<u>1,074,194</u>

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

23. ចំណាយប្រតិបត្តិការ និងរដ្ឋបាល

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បៀវត្ស	259,087	1,041,271	132,913	533,912
កម្រៃបស់ក្រុមប្រឹក្សាភិបាល	3,000	12,057	90,000	361,530
ចំណាយលើពន្ធផ្សេងៗ	52,012	209,036	61,256	246,065
ប្រាក់រង្វាន់	32,560	130,859	39,483	158,603
រំលស់ (កំណត់សម្គាល់ 24)	36,067	144,953	35,868	144,083
កម្រៃវិជ្ជាជីវៈ	11,276	45,318	17,691	71,065
ប្រេងឥន្ធនៈ និងទឹកភ្លើង	10,639	42,758	9,731	39,089
សំវិធានធនសម្រាប់អត្ថប្រយោជន៍ និយោជិត	12,298	49,426	6,406	25,733
បរិក្ខារជួល	7,218	29,009	6,300	25,307
ការធ្វើដំណើរ និងស្នាក់នៅ	4,167	16,747	5,079	20,402
ចំណាយលើទ្រព្យតម្លៃទាប	2,191	8,806	3,453	13,871
ការជួសជុល និងថែទាំ	4,809	19,327	2,677	10,754
ការបណ្តុះបណ្តាល និង អភិវឌ្ឍន៍	667	2,681	1,358	5,455
ចំណាយលើអាជ្ញាប័ណ្ណ ការចុះឈ្មោះ និងប័ណ្ណអនុញ្ញាត	1,318	5,297	1,255	5,041
ថ្លៃទំនាក់ទំនង	648	2,604	787	3,161
ផ្សេងៗ	51,417	206,645	56,673	227,655
	<u>489,374</u>	<u>1,966,794</u>	<u>470,930</u>	<u>1,891,726</u>

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

24. រំលស់

ការកាត់ត្រារំលស់ត្រូវបានបែងចែកដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
រំលស់លើទ្រព្យ និងបរិក្ខារ និងទ្រព្យវិនិយោគ (កំណត់សម្គាល់ ៩ និង១១)	868,408	3,490,132	779,547	3,131,441
រំលស់លើទ្រព្យសកម្មអរូបីនិងសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម (កំណត់សម្គាល់ ១០ និង១២)	24,075	96,757	24,115	96,870
	<u>892,483</u>	<u>3,586,889</u>	<u>803,662</u>	<u>3,228,311</u>
បែងចែកទៅ៖				
ថ្លៃដើមសេវាកម្ម (កំណត់សម្គាល់ ២១)	856,416	3,441,936	767,794	3,084,228
ចំណាយប្រតិបត្តិការ និងរដ្ឋបាល (កំណត់សម្គាល់ ២៣)	36,067	144,953	35,868	144,083
	<u>892,483</u>	<u>3,586,889</u>	<u>803,662</u>	<u>3,228,311</u>

25. ពន្ធលើប្រាក់ចំណេញ

(ក) អត្រាពន្ធផ្លូវការ

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលនៅពេលដែលពន្ធមួយណាមានចំនួនធំជាង។

ដោយផ្អែកលើអនុក្រឹត្យលេខ 42 អនក្រ.បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រដែលបោះផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនមានសិទ្ធិកាត់បន្ថយចំនួនពន្ធលើប្រាក់ចំណូលរបស់ខ្លួនពាក់កណ្តាលក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធ។ ដើម្បីទទួលបានការលើកទឹកចិត្ត ក្រុមហ៊ុនត្រូវដាក់សំណើទៅអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) តាមរយៈនិយ័តកម្មលបត្រកម្ពុជា (ន.ម.ក.)។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនបានដាក់សំណើសុំទៅ ន.ម.ក. សម្រាប់កាត់បន្ថយពន្ធ 50% ទៅលើពន្ធលើប្រាក់ចំណេញ ឆ្នាំ២០២៣ តទៅ។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលការជូនដំណឹងពី ន.ម.ក. ថាសំណើនេះបានដាក់ជូន អ.ព.ជ. ហើយ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ពុំទាន់មានការអនុម័តជាផ្លូវការពី អ.ព.ជ. នៅឡើយទេ។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

25. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) បំណុលពន្ធអប្បបរមា

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនាដើមការិយបរិច្ឆេទ	13,616	54,641	12,021	48,385
ចំណាញពន្ធអប្បបរមា	49,480	198,860	34,833	139,924
ពន្ធអប្បបរមាបានបង់	(43,707)	(175,658)	(34,211)	(137,426)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(268)	-	(311)
សមតុល្យនាចុងការិយបរិច្ឆេទ	19,389	77,575	12,643	50,572

(គ) ចំណាយពន្ធអប្បបរមា/ចំណាយពន្ធលើប្រាក់ចំណេញ

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ ចំពោះចំណាយពន្ធលើប្រាក់ចំណេញដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាតមានដូច ខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ខាតមុនដកពន្ធ	(1,487,401)	(5,977,864)	(2,009,166)	(8,070,820)
ពន្ធលើប្រាក់ចំណេញដោយប្រើ អត្រាពន្ធផ្លូវការ	(297,480)	(1,195,572)	(401,833)	(1,614,164)
ចំណាយមិនអាចកាត់កងបាន	16,255	65,329	559	2,246
ប្រាក់ខាតពន្ធដែលមិនទទួលស្គាល់ ជាពន្ធពន្យារជាទ្រព្យសកម្ម	528,073	2,122,325	217,643	874,272
កាត់កងភាពខុសគ្នាបណ្តោះអាសន្ន ដែលមិនទទួលស្គាល់ជា ពន្ធពន្យារជាទ្រព្យសកម្ម	(246,848)	(992,082)	183,631	737,646
ចំណាយពន្ធលើប្រាក់ចំណេញ	-	-	-	-
ពន្ធអប្បបរមា 1% នៃចំណូល	49,480	198,860	34,833	139,924

ការគណនាពន្ធលើប្រាក់ចំណេញគឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

រូបរាង លេខ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

25. ពន្ធលើប្រាក់ចំណេញ (ត)

(ឃ) ពន្ធពន្យារជាទ្រព្យសកម្មមិនបានទទួលស្គាល់

ប្រាក់ខាតពន្ធ ដែលបានកើតឡើងនៅក្នុងឆ្នាំសារពើពន្ធ អាចយោងបន្តបានរយៈពេល ៥ឆ្នាំសម្រាប់កាត់កងជាមួយនឹងប្រាក់ចំណេញជាក់ស្តែង លុះត្រាតែបានបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

- ប្រាក់ខាតត្រូវតែបានកាត់ត្រានៅក្នុងការប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ហើយបានដាក់ជូនទៅអគ្គនាយកដ្ឋានពន្ធដារឱ្យបានទាន់ពេលវេលា
- គោលដៅនៃអាជីវកម្មរបស់ក្រុមហ៊ុនមិនមានការប្រែប្រួល និង
- ក្រុមហ៊ុនមិនធ្លាប់ទទួលបានការកំណត់ពន្ធឡើងវិញជាឯកតោភាគី។

ពន្ធពន្យារជាទ្រព្យសកម្មទាក់ទងនឹងប្រាក់ខាតពន្ធ និងភាពខុសគ្នាបណ្តោះអាសន្នមិនត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនោះឡើយ ពីព្រោះពុំមានការរំពឹងទុកថាក្រុមហ៊ុននឹងមានប្រាក់ចំណេញ ជាប់ពន្ធនាពេលអនាគតដែលអាចយកមកប្រើប្រាស់ជាមួយនឹងពន្ធពន្យារនេះ។

(ង) យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

26. ចំណាយហិរញ្ញប្បទាន - សុទ្ធ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលហិរញ្ញប្បទានបានពីធនាគារ	21,098	84,793	28,281	113,605
ចំណាយហិរញ្ញប្បទានទៅលើ៖				
មូលបត្របំណុល	(700,213)	(2,814,156)	(813,612)	(3,268,279)
ប្រាក់កម្ចី	(23,459)	(94,282)	(29,236)	(117,441)
បំណុលភតិសន្យា	(16,294)	(65,485)	(17,166)	(68,956)
	<u>(739,966)</u>	<u>(2,973,923)</u>	<u>(860,014)</u>	<u>(3,454,676)</u>
	<u>(718,868)</u>	<u>(2,889,130)</u>	<u>(831,733)</u>	<u>(3,341,071)</u>

27. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

(ក) អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ក្រុមហ៊ុន និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធព្យាបាលអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ក្រុមហ៊ុនមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល ដែលជាភាគទុនិកធំៗ និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។

អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលក្រុមហ៊ុន និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការក្រុមហ៊ុន ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងការជួលឃ្លាំង ការទិញទំនិញ និងសេវាកម្ម ធានារ៉ាប់រង ចំណាយលើការទាក់ទង និងចំណាយផ្សេងៗ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងៗទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងៗទៀតឡើយ។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

27. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<i>ចំណូលពីការជួល</i>				
ជីអេសអេស គ្លូប៊ីល ស៊ីឃ្យូរីធី ស៊ីលូសិន	10,146	40,777	9,663	38,816
ខេម ជ្រីអេសអេម ម.ក	141,900	570,296	125,400	503,732
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក	96,825	389,140	107,404	431,442
<i>ថ្លៃភ្លើង</i>				
ខេម ជ្រីអេសអេម ម.ក	2,994	12,033	1,140	4,579
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក	463	1,861	382	1,534
<i>ចំណាយធានារ៉ាប់រង</i>				
អ៊ីហ្ស៊ីនីធី ជេនណេល អិនសូរិន	175,022	703,413	179,946	722,843
<i>ចំណាយលើទូរស័ព្ទ</i>				
ខេម ជ្រីអេសអេម ម.ក	4,749	19,086	7,940	31,895
<i>ចំណាយលើសន្តិសុខ</i>				
ជីអេសអេស គ្លូប៊ីល ស៊ីឃ្យូរីធី ស៊ីលូសិន	3,465	13,926	15,510	62,304
<i>ចំណាយលើការសម្អាត</i>				
ជីអេសអេស គ្លូប៊ីល ស៊ីឃ្យូរីធី ស៊ីលូសិន	3,929	15,791	-	-
<i>ចំណាយលើសេវាអ៊ីនធឺណេត</i>				
អ៊ីហ្ស៊ីនីធី ខូ អិលធីឌី	7,222	29,025	14,628	58,761
ខេម ជ្រីអេសអេម ម.ក	364	1,463	-	-
<i>ចំណាយលើសេវា Microsoft Office 365</i>				
អ៊ីហ្ស៊ីនីធី ខូ អិលធីឌី	19	76	-	-
<i>ចំណាយលើសេវា Power BI Pro</i>				
អ៊ីហ្ស៊ីនីធី ខូ អិលធីឌី	-	-	198	795

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

27. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណាយហិរញ្ញប្បទាន				
ធនាគារវីង (ខេមបូឌា) ម.ក	6,540	26,285	8,615	34,606
ចំណូលពីការលក់សំបុត្រថ្លៃដឹកអ្នកដំណើរ				
ខេម ជឿអេសអេម ម.ក	-	-	630	2,531
ចំណាយពន្ធស្លាកសញ្ញា				
ជីអេសអេស គូបិល ស៊ីឃ្យូរីធី ស៊ីលូសិន	70	281	63	253
ប្រាក់កម្ចី				
អ្នកឧកញ៉ា គិត ម៉េង	300,000	1,205,700	-	-

ប្រាក់លាភការសរុបសម្រាប់អ្នកគ្រប់គ្រងសំខាន់ៗសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ រួមមានប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗមានចំនួន 158,748 ដុល្លារអាមេរិក (សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មានចំនួន 173,392 ដុល្លារអាមេរិក)។

(គ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
គណនីទទួលបានពីសម្ព័ន្ធព្យាបាល (កំណត់សម្គាល់ ៦)				
ពាក់ព័ន្ធនឹងពាណិជ្ជកម្ម៖				
ខេម ជឿអេសអេម ម.ក	11,000	44,011	58,300	233,958
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក	56	224	-	-
ធនាគារវីង (ខេមបូឌា) ម.ក	-	-	2,200	8,829
មិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម៖				
រ៉ូយ៉ាល់កាហ្វេ	4,050	16,204	8,324	33,404
	15,106	60,439	68,824	276,191

រូបរាង លេខ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

27. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ត) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់ ៤)	
គណនីត្រូវទូទាត់ទៅសម្ព័ន្ធព្យាបាល (កំណត់សម្គាល់ 13)				
<i>ពាក់ព័ន្ធនឹងពាណិជ្ជកម្ម៖</i>				
អ៊ីនហ្វីនីត ជេនណេល អិនសូរិន	389,330	1,557,709	329,682	1,323,014
ខេម ជ្រីអេសអេម ម.ក	930	3,721	814	3,267
អ៊ីហ្ស៊ីខម ខូ អិលធីឌី	-	-	64	257
ជីអេសអេស គូបិល				
ស៊ីយូរីធី ស៊ីលូសិន	2,079	8,318	4,901	19,668
ខេមបូឌាន ប្រតិយសស្ទឹង ស៊ីវីស	5,001	20,009	5,001	20,068
	<u>397,340</u>	<u>1,589,757</u>	<u>340,462</u>	<u>1,366,274</u>
ប្រាក់កម្ចី (កំណត់សម្គាល់ 14)				
<i>ភាគទុនិក៖</i>				
អ្នកឧកញ៉ា គិត ម៉េង	11,850,650	47,414,451	11,550,650	46,352,758
<i>សម្ព័ន្ធព្យាបាល៖</i>				
អេសខេធីអិម អ៊ិនវេសម៉ិន ឯ.ក	2,000,000	8,002,000	2,000,000	8,026,000
ធនាគារវីង (ខេមបូឌា) ម.ក	277,927	1,111,986	302,536	1,214,077

គណនីដែលបានមកពី/ទូទាត់ទៅសម្ព័ន្ធព្យាបាល និងប្រាក់កម្ចី មិនមានការធានា គ្មានការប្រាក់ និងការទូទាត់សង
ផ្អែកតាមតម្រូវការ។

រ៉ូយ៉ាល់ អេលវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

28. ភតិសន្យា

ភតិសន្យា

ការទូទាត់ភតិសន្យាអប្បបរមានាពេលអនាគត ក្រោមភតិសន្យាសម្រាប់ទ្រព្យតម្លៃទាបមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 4)		(កំណត់សម្គាល់ 4)	
ក្នុងរយៈពេលមួយឆ្នាំ	150,990	604,111	129,190	518,439
ចន្លោះពី ២ឆ្នាំ ដល់ ៥ឆ្នាំ	34,525	138,135	13,460	54,015
	<u>185,515</u>	<u>742,246</u>	<u>142,650</u>	<u>572,454</u>
កិច្ចសន្យាមូលធន				
ទាក់ទិននឹងការទិញទ្រព្យ និងបរិក្ខារ				
បានចុះកិច្ចសន្យាប៉ុន្តែមិនទាន់ បាន				
បំពេញនៅឡើយ	<u>426,973</u>	<u>1,708,319</u>	<u>1,033,699</u>	<u>4,148,234</u>

29. បំណុលយថាភាព

1. កិច្ចព្រមព្រៀងសម្បទានជាមួយរាជរដ្ឋាភិបាលកម្ពុជា

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ ក្រុមហ៊ុន រ៉ូយ៉ាល់ អេលវេ (ពីមុនត្រូវបានគេស្គាល់ថា ថូល (ខេមបូឌា) បានចុះកិច្ចព្រមព្រៀងសម្បទាន (ត្រូវបានស្គាល់ថាជាកិច្ចព្រមព្រៀងសម្បទានដែលមានស្រាប់) ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចព្រមព្រៀងសម្បទានដែលមានស្រាប់ បានបញ្ជាក់ពីកម្រៃសម្បទានដែលត្រូវបង់ដោយក្រុមហ៊ុនទៅកាន់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការប្រើប្រាស់ទ្រព្យសម្បទានចាប់ពីកាលបរិច្ឆេទ មានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសម្បទាន។ អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន បានធ្វើការវាយតម្លៃលើកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងសម្បទានដែលមានស្រាប់ ដោយមានការណែនាំពីទីប្រឹក្សាច្បាប់របស់ខ្លួន ហើយសន្និដ្ឋានថា លក្ខខណ្ឌមួយចំនួនពីមុនដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសម្បទាននៅមិនទាន់បានបំពេញពេញលេញ ហើយទាំងភាគីរាជរដ្ឋាភិបាល និងក្រុមហ៊ុននៅមិនទាន់ធ្វើការសន្និដ្ឋានលើការព្រមព្រៀងគ្នា សម្រាប់កាលបរិច្ឆេទដែលមានប្រសិទ្ធភាពដូច្នេះហើយ កាតព្វកិច្ចក្នុងការទូទាត់កម្រៃសម្បទាននៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

29. ចំណូលយថាភាព (ត)

29.1 កិច្ចព្រមព្រៀងសម្បទានជាមួយរាជរដ្ឋាភិបាលកម្ពុជា (ត)

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន និង រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីគម្រោងផ្លូវដែក ដើម្បីរួមគ្នាលើកកម្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងធ្វើឱ្យប្រព័ន្ធផ្លូវដែកកាន់តែមានប្រសិទ្ធភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន ហើយក៏ចាត់ទុកជាជំហានមួយឆ្ពោះទៅរកការចរចាលើកិច្ចព្រមព្រៀងសម្បទានផងដែរ។ យោងតាមមាត្រា ៣ នៃកិច្ចព្រមព្រៀងក្របខណ្ឌ គូភាគីបានយល់ព្រមប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការបំពេញតាមការកំណត់ទាំងមូល និងពេលវេលាកំណត់ជាក់លាក់នីមួយៗក្នុងរយៈពេល ២៤ ខែ ដោយគិតចាប់ពីថ្ងៃចូលជាធរមាននាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

កម្រៃសម្បទានដែលបានប៉ាន់ស្មានថាត្រូវទូទាត់ គឺពាក់ព័ន្ធនឹងលទ្ធផលចុងក្រោយនៃបញ្ហាដែលបានពណ៌នាខាងលើ ហើយដូច្នេះ ពុំមានសំវិធានធនសម្រាប់បំណុលណាមួយដែលបានធ្វើឡើងក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលទាំងនេះឡើយ។

29.2 ភតិសន្យាជួលបន្តជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និង ខេម ជ្វីអេសអេម ម.ក

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនបានធ្វើភតិសន្យាជួលបន្ត ទៅលើបរិវេណដែលទំនេរ ទំហំប្រមាណ ៣,២០០ ម៉ែត្រការ៉េ ឱ្យទៅ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ដែលលក្ខខណ្ឌនៃភតិសន្យាជួលរយៈពេល ៤ឆ្នាំ។

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនបានធ្វើភតិសន្យាជួលបន្ត ទៅលើបរិវេណដែលទំនេរ ទំហំប្រមាណ ២,៧០៥ ម៉ែត្រការ៉េឱ្យទៅខេម ជ្វីអេសអេម ម.ក ដែលលក្ខខណ្ឌនៃភតិសន្យាជួលមានរយៈពេល ២០ឆ្នាំ។

ផ្អែកលើកិច្ចព្រមព្រៀងជួលបន្តនេះ ប្រសិនបើក្រុមហ៊ុនធ្វើការបញ្ចប់ភតិសន្យានេះ ក្រុមហ៊ុននឹងត្រូវសងត្រឡប់ទៅ ខេម ជ្វី អេស អេម អែលធីឌីវីញនូវប្រាក់កក់ និងចំណាយផ្សេងទៀតដែលបានកើតឡើង ដែលបង្កដោយការបញ្ចប់កិច្ចសន្យាជួលអគារនេះមុនពេលកំណត់។

ការបន្តនៃភតិសន្យាជួលបន្តនេះ គឺអាស្រ័យលើលទ្ធផលវិជ្ជមាននៃការចរចា ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិសោធនកម្មកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មីដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ 29.1។

30. តម្លៃសមស្របនៃទ្រព្យសកម្ម និងចំណូលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅការិយបរិច្ឆេទនៃការវាស់វែងក្នុងទីផ្សារគោល ឬប្រសិនបើអវត្តមានទីផ្សារគោលត្រូវយកទីផ្សារដែលមានគុណប្រយោជន៍បំផុត ដែលក្រុមហ៊ុនរកបាននៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ សំដៅលើការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

រ៉ូម៉ាន់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

30. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

តម្លៃទីផ្សារដែលអាចដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងចរិតលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានា អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារផ្សេងៗ

តម្លៃយោងប្រហាក់ប្រហែលនឹងតម្លៃសមស្របដោយសារគណនីទាំងនេះមានរយៈពេលខ្លី ហើយធាតុទាំងនេះមិនមានភាពរំព្លោចជាសារវន្ត ទៅនឹងការប្រែប្រួលនៃអត្រាទីផ្សារ។

ប្រាក់កម្ចី និងមូលបត្របំណុល

ប្រាក់កម្ចី និងមូលបត្របំណុល ដែលបានបោះផ្សាយ មិនត្រូវបានដកស្រង់នៅក្នុងទីផ្សារសកម្ម និងផ្អែកតាមតម្លៃសមស្របនោះទេ។

តម្លៃសមស្របនៃប្រាក់កម្ចី និងមូលបត្របំណុលត្រូវបានប៉ាន់ស្មាន ជាទូទៅផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាននៅកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល។ ធាតុទាំងនេះ មិនត្រូវកំពុងយកទៅជួញដូរនៅពេលបច្ចុប្បន្ននេះទេ។ តម្លៃសមស្របដែលបានប៉ាន់ស្មានលើមូលបត្របំណុល គឺប្រហាក់ប្រហែលនឹងតម្លៃយោង ដោយផ្អែកលើការប៉ាន់ប្រមាណលំហូរទឹកប្រាក់នាពេលអនាគតដោយប្រើអត្រាទីផ្សារទូទៅ។

ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

ដោយសារតែវាមានរយៈពេលខ្លី តម្លៃយោងនៃទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលត្រូវបាន គេចាត់ទុកថាជាការប៉ាន់ស្មានប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។

ចំណាត់ថ្នាក់នៃតម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើធាតុចូលនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ក្រុមហ៊ុន។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិតទី១ – តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។

រ៉ូយ៉ាល់ លេវេ ម.ក.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

30. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់នៃតម្លៃសមស្រប (ត)

- កម្រិតទី២ – ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិតទី១ ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍៖ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍៖ កើតចេញពីតម្លៃ)។
- កម្រិតទី៣ – ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

31. ព័ត៌មានតាមផ្នែកប្រតិបត្តិការ

អ្នកគ្រប់គ្រងបានធ្វើការកំណត់ផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនដោយយោងទៅលើរបាយការណ៍ ដែលត្រូវបានត្រួតពិនិត្យដោយនាយកប្រតិបត្តិក្រុមហ៊ុន ហើយដែលរបាយការណ៍នេះត្រូវបានប្រើប្រាស់ក្នុងការវាយតម្លៃទៅលើលទ្ធផលហិរញ្ញវត្ថុ និងការបែងចែកធនធានរបស់ក្រុមហ៊ុន។ នាយកប្រតិបត្តិក្រុមហ៊ុន ធ្វើការវាយតម្លៃទៅលើលទ្ធផលហិរញ្ញវត្ថុ និងការបែងចែកធនធានរបស់ក្រុមហ៊ុនជាមួយ ដោយសារតែសកម្មភាពរបស់ក្រុមហ៊ុនពឹងផ្អែកជាសារវន្តទៅលើតែសេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងសេវាកម្មពាក់ព័ន្ធដែលមានបរិមាណស្មើនឹង 89% និង 87% នៃប្រាក់ចំណូលសរុប។ ហេតុដូច្នេះហើយអ្នកគ្រប់គ្រងបានចាត់ទុកថាផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន គឺមានតែមួយគត់។ ពុំមានព័ត៌មានរាយការណ៍តាមផ្នែកសម្រាប់ធ្វើការដាក់បង្ហាញក្នុងការិយបរិច្ឆេទនេះទេ។

ព័ត៌មានភូមិសាស្ត្រក៏ពុំត្រូវបានដាក់បង្ហាញដែរ ដោយសារតែលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងអស់គឺទទួលបានពីសកម្មភាពអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។